

# កំណត់ពាក្យសម្រាប់របស់អ្នកឡើងវិញ សម្រាប់អ្នកដាក់ពាក្យ ស្នើសុំដែលនៅក្រៅក្រសួងអប់រំ

សិស្សានុសិស្ស និង មាតាបិតា/អាណាព្យាបាល ដែលមានបំណងចូលរួមក្នុងដំណើរការជ្រើសរើសសាលារបស់ ក្រសួងអប់រំ នៃទីក្រុងហ្សឺណែវដែលងហ្ស៊ា នឹងប្រើប្រាស់ប្រព័ន្ធអនឡាញដើម្បីដាក់លិខិតស្នើសុំ។ មាតាបិតា/អាណាព្យាបាល របស់សិស្ស ដែលនៅក្រៅក្រសួងអប់រំ ត្រូវតែបង្កើតគណនីដើម្បីចូលទៅកាន់លិខិតដាក់ពាក្យស្នើសុំតាមរយៈអនឡាញ។


ដើម្បីស្វែងយល់បន្ថែមអំពីបទប្បញ្ញត្តិ នីតិវិធី និងតម្រូវការនៃសិទ្ធិសម្រាប់ដំណើរការជ្រើសរើសសាលារបស់ ក្រសួងអប់រំនៃ ទីក្រុងហ្សឺណែវដែលងហ្ស៊ា សូមចូលទៅកាន់គេហទំព័រ <https://www.schoolselect.philasd.org> ។

បន្ទាប់ពីបង្កើតគណនីរបស់អ្នករួច សូមធ្វើតាមការណែនាំនៅក្នុង stepper សម្រាប់ [លិខិតដាក់ពាក្យស្នើសុំជ្រើសរើសសាលា សម្រាប់អ្នកដាក់ពាក្យដែលនៅក្រៅក្រសួងអប់រំ \(School Selection Application for Non-District Applicants\)](#) ដើម្បីបង្កើត និងបញ្ជូន លិខិតដាក់ពាក្យស្នើសុំរបស់អ្នក។


**កំណត់សំគាល់៖** មាតាបិតា/អាណាព្យាបាល មានជម្រើសក្នុងការប្រើ គណនី Google ឬ គណនី Facebook ដែលមានស្រាប់ ដើម្បីបង្កើតគណនីរបស់គាត់។ *ក្រសួងអប់រំនៃទីក្រុងហ្សឺណែវដែលងហ្ស៊ា សុំឱ្យប្រើជំហានដែលបានរៀបរាប់នៅទីនេះ ដើម្បីបង្កើតគណនី ជំនួសការតភ្ជាប់លិខិតដាក់ពាក្យស្នើសុំរបស់អ្នកទៅ គណនី Google ឬ Facebook ដែលមានស្រាប់។*

## កំណត់ពាក្យសម្ងាត់របស់អ្នកឡើងវិញ


1. ដើម្បីកំណត់ពាក្យសម្ងាត់របស់អ្នកឡើងវិញ សូមបញ្ចូលអាស័យដ្ឋានអ៊ីមែល ឬលេខទូរស័ព្ទដែលអ្នកបានប្រើដើម្បីបង្កើតគណនី បន្ទាប់មកចុចលើពាក្យ *Forgot password?* (ភ្លេចពាក្យសម្ងាត់?) ការភ្ជាប់ទំព័រអ៊ីនធឺណិតពីទំព័រមួយទៅទំព័រមួយទៀត។




2. បញ្ចូលអ៊ីមែល ឬលេខទូរស័ព្ទដែលអ្នកបានប្រើដើម្បីបង្កើតគណនី បន្ទាប់មកចុចលើពាក្យ **Submit** ។



3. សារនឹងបង្ហាញឱ្យអ្នកដឹងថា 'យើង បានផ្ញើ បណ្តាញតភ្ជាប់សម្រាប់កំណត់ពាក្យសម្ងាត់ជាថ្មី (password reset link) ទៅអ្នក!'។



4. មើលអ៊ីមែលរបស់អ្នកសម្រាប់បណ្តាញតភ្ជាប់ដើម្បីកំណត់ជាថ្មី ចុចលើបណ្តាញតភ្ជាប់ **Reset Password**។



5. ទំព័រសម្រាប់ កំណត់ពាក្យសម្ងាត់ជាថ្មី (**Reset Password**) បើក។ បញ្ចូលអ៊ីមែល ឬលេខទូរស័ព្ទរបស់អ្នក បញ្ចូលពាក្យសម្ងាត់ថ្មី (new Password) សរសេរពាក្យសម្ងាត់ដដែល (confirm the Password) ។ ចុចលើ ពាក្យ **Reset Password**។

